

# គណៈស្ត្របកម្ពុជា



## គោលការណ៍ណែនាំ

### ស្តីពី

ស្តង់ដារនៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវ

ក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបណ្តុះបណ្តាលប្រចាំឆ្នាំរបស់ស្ត្របកម្ពុជា

ខែតុលា ឆ្នាំ២០១៣

**១. សេចក្តីផ្តើម**

គណៈឆ្លបកម្ពុជាគឺជាអង្គការមួយដែលតាមដានការអនុវត្តវិជ្ជាជីវៈរបស់ឆ្លបក្នុងប្រទេសកម្ពុជា និងទទួលខុសត្រូវលើការលើកកម្ពស់ស្តង់ដារនៃការថែទាំរបស់ឆ្លបក្នុងគោលបំណងដើម្បីបម្រើ និងការពារសាធារណៈជន។

គោលការណ៍ណែនាំនេះនឹងជួយដល់ឆ្លបទាំងអស់ដែលកំពុងអនុវត្តន៍ការងារឆ្លបក្នុងប្រទេសកម្ពុជាឲ្យធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍចំណេះដឹងនិងជំនាញរបស់ខ្លួន ដើម្បីផ្តល់ការថែទាំដ៏ល្អបំផុតសម្រាប់ស្ត្រី និងគ្រួសារ។ ឆ្លបអនុវត្តវិជ្ជាជីវៈឆ្លប គ្រូបង្រៀនឆ្លប អ្នកគ្រប់គ្រងឆ្លប អ្នកស្រាវជ្រាវការងារឆ្លប ដែលការងារនោះមានឥទ្ធិពលលើការអនុវត្តការងារឆ្លប មានកាតព្វកិច្ចក្នុងការបំពេញតាមស្តង់ដារនៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។

ការអភិវឌ្ឍវិជ្ជាជីវៈបន្តគឺអាចបត់បែនបាន ហើយវាអាស្រ័យលើឆ្លបក្នុងការសម្រេចចិត្តជ្រើសរើសវគ្គបណ្តុះបណ្តាលដែលខ្លួនត្រូវការ ដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវនៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត ប៉ុន្តែការជ្រើសរើសនោះត្រូវអនុលោមទៅតាមពិធីសារជាតិស្តីពីមាតុភាពគ្មានគ្រោះថ្នាក់ និងឯកសារណែនាំផ្សេងទៀតរបស់ក្រសួងសុខាភិបាល។ គោលការណ៍ណែនាំនេះរួមមាន៖ ការធ្វើផែនការការបំពេញការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងភស្តុតាងពីលទ្ធផលនៃការបំពេញការអភិវឌ្ឍវិជ្ជាជីវៈបន្ត។

**២. ហេតុអ្វីបានជាការអភិវឌ្ឍវិជ្ជាជីវៈបន្តមានសារៈសំខាន់ចំពោះឆ្លប?**

ការអភិវឌ្ឍវិជ្ជាជីវៈបន្តនឹងជួយឆ្លបក្នុងការបង្ហាញដល់ស្ត្រី គ្រួសាររបស់គាត់ និងសហគាតរៈរបស់ឆ្លបថាខ្លួនកំពុងធ្វើបច្ចុប្បន្នភាពក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត និងបង្ហាញពីចំណេះដឹង និងជំនាញដែលខ្លួនត្រូវធ្វើការអភិវឌ្ឍ។ ការបំពេញការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តប្រកបដោយប្រសិទ្ធភាពនឹងជួយឆ្លបអាចប៉ាន់ស្មានពីតម្រូវការ និងឆ្លើយតបទៅនឹងតម្រូវការថែទាំសុខភាពដែលមានការផ្លាស់ប្តូរ និងពង្រឹងស្តង់ដារនៃការថែទាំរបស់ខ្លួន។

ភស្តុតាងនៃការស្រាវជ្រាវផ្នែកថែទាំបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំក្រោយពីបញ្ចប់វគ្គបណ្តុះបណ្តាលមូលដ្ឋាន ចំណេះដឹងដែលទទួលបាន ក្លាយជាហ្វូសសម័យ ហើយបើគ្មានការអភិវឌ្ឍន៍

វិជ្ជាជីវៈបន្តទេនោះ ការថែទាំនឹងប្រព្រឹត្តទៅដោយពុំមានគុណភាពនិងអាចនាំឲ្យមានគ្រោះថ្នាក់ (ស្លាប់ឬមានជំងឺ)ដល់អ្នកជម្ងឺ។ ដូច្នេះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ចាំបាច់ត្រូវអភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់ខ្លួនជាប្រចាំ។<sup>1</sup>ការអភិវឌ្ឍវិជ្ជាជីវៈបន្តមិនធានាថាឆ្លុះបញ្ចាំងសមត្ថភាពគ្រប់គ្រាន់១០០%នោះទេ ប៉ុន្តែវាជាសូចនាករដ៏សំខាន់មួយក្នុងការធានានូវគុណភាពនៃការថែទាំ។

**៣. តើគោលការណ៍ណែនាំនេះប្រើសម្រាប់អ្នកណា?**

គោលការណ៍ណែនាំនេះប្រើសម្រាប់ឆ្លុះបញ្ចាំងដែលកំពុងអនុវត្តន៍វិជ្ជាជីវៈឆ្លុះបញ្ចាំងប្រទេសកម្ពុជា ហើយក៏អាចមានសារៈប្រយោជន៍ផងដែរសម្រាប់ប្រធានអង្គការដែលឆ្លុះបញ្ចាំងបំរើការងារ ស្រ្តី និងសាធារណៈជនដើម្បីឲ្យពួកគេយល់ពីតួនាទីរបស់គណៈឆ្លុះបញ្ចាំងក្នុងការកំណត់ស្តង់ដារនៃការអនុវត្តវិជ្ជាជីវៈឆ្លុះបញ្ចាំង។

**៤. តួនាទីរបស់គណៈឆ្លុះបញ្ចាំង**

គណៈឆ្លុះបញ្ចាំងមានតួនាទីដូចតទៅ៖

- ចុះបញ្ជីឆ្លុះបញ្ចាំងដែលមានគុណវុឌ្ឍិគ្រប់គ្រាន់។
- រៀបចំស្តង់ដារសមត្ថភាពឆ្លុះបញ្ចាំង និងក្រមសីលធម៌ឆ្លុះបញ្ចាំង។
- រៀបចំស្តង់ដារបណ្តុះបណ្តាលមូលដ្ឋាន និងបន្ត និងគោលការណ៍ណែនាំស្តីពីស្តង់ដារនៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។
- ស៊ើបអង្កេតលើបណ្តឹងឆ្លុះបញ្ចាំង និងដោះស្រាយបញ្ហាវិន័យ។
- ផ្តល់ព័ត៌មានស្តីពីស្តង់ដារនៃការអនុវត្តវិជ្ជាជីវៈឆ្លុះបញ្ចាំង។

**៥. ឆ្លុះបញ្ចាំងជាតិខ្មែរ**

ឆ្លុះបញ្ចាំងទាំងអស់ដែលកំពុងអនុវត្តន៍ការងារឆ្លុះបញ្ចាំងព្រះរាជាណាចក្រកម្ពុជា ត្រូវចុះបញ្ជីនិងចុះបញ្ជីឡើងវិញជាមួយគណៈឆ្លុះបញ្ចាំងរៀងរាល់៣ឆ្នាំម្តង។

<sup>1</sup>Gilles D &Petenggill M (1993) Retention of continuing education participants, *journal of continuing education in Nursing* 24, 17-22

**៦. ឆ្លុបបរទេស**

ឆ្លុបបរទេសទាំងអស់ដែលកំពុងអនុវត្តន៍ការងារឆ្លុបក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចុះបញ្ជីនិងចុះបញ្ជីឡើងវិញជាមួយគណៈឆ្លុបកម្ពុជារៀងរាល់១ឆ្នាំម្តង។

ការចុះបញ្ជីនិងការចុះបញ្ជីឡើងវិញគឺមានសារៈសំខាន់សម្រាប់ការការពារសុវត្ថិភាពសាធារណជននិងមានន័យថាឆ្លុបដែលបានចុះបញ្ជីទាំងអស់បានបំពេញតាមលក្ខខណ្ឌនៃការចុះបញ្ជីរបស់គណៈឆ្លុបកម្ពុជា។

**៧. លក្ខខណ្ឌតម្រូវនិងស្តង់ដារនៃការចុះបញ្ជីឡើងវិញ**

**ក. ស្តង់ដារនៃការអនុវត្តវិជ្ជាជីវៈឆ្លុប**

**ក.១ ឆ្លុបជនជាតិខ្មែរ**

ឆ្លុបជនជាតិខ្មែរដែលអនុវត្តន៍វិជ្ជាជីវៈឆ្លុបត្រូវប្រើប្រាស់នូវគុណវុឌ្ឍិរបស់ខ្លួនយ៉ាងតិចបំផុត ៥០០ម៉ោង ក្នុង១ឆ្នាំ ឬ ១,៥០០ម៉ោង ក្នុងរយៈពេល៣ឆ្នាំ មុននឹងកាលបរិច្ឆេទកំណត់នៃការចុះបញ្ជីឡើងវិញ។

**ក.២ ឆ្លុបបរទេស**

ឆ្លុបបរទេសដែលអនុវត្តន៍វិជ្ជាជីវៈឆ្លុបត្រូវប្រើប្រាស់នូវគុណវុឌ្ឍិរបស់ខ្លួនយ៉ាងតិចបំផុត៥០០ម៉ោង ក្នុងរយៈពេល១ឆ្នាំ មុននឹងកាលបរិច្ឆេទកំណត់នៃការចុះបញ្ជីឡើងវិញ និងបំពេញតាមលក្ខខណ្ឌតម្រូវផ្សេងទៀតដែលកំណត់ក្នុងសេចក្តីសម្រេចស្តីពីការកំណត់ប្រភេទ និងលក្ខខណ្ឌនៃការចុះបញ្ជីឆ្លុប។

គោលបំណងនៃស្តង់ដារនេះគឺដើម្បីការពារសាធារណជនដោយធានាថាឆ្លុបដែលចុះបញ្ជីឡើងវិញបានបំពេញតាមលក្ខខណ្ឌតម្រូវនៃការអនុវត្តវិជ្ជាជីវៈឆ្លុបដើម្បីធានាថាសេវាដែលខ្លួនបានផ្តល់មានសុវត្ថិភាព។

**ប្រសិនបើឆ្មបមិនបានបំពេញតាមលក្ខខណ្ឌខាងលើនោះ**

ឆ្មបជនជាតិខ្មែរនិងបរទេសត្រូវ៖

- ចូលរួមវគ្គបណ្តុះបណ្តាលដែលអនុម័តដោយក្រសួងសុខាភិបាល ដើម្បីឲ្យឆ្មបអាចបំពេញតាមស្តង់ដារនៃការអនុវត្តវិជ្ជាជីវៈឆ្មប ឬ
- អនុវត្តន៍ការងារស្ថិតក្រោមការអភិបាលដោយឆ្មបដែលបានចុះបញ្ជីក្នុងប្រភេទឆ្មបទូទៅក្នុងរយៈពេល៣ខែនិងទទួលបានលិខិតបញ្ជាក់សមត្ថភាពដើម្បីធានាថាមានចំណេះដឹង និងជំនាញថ្មីៗ និងអាចឆ្លើយតបទៅនឹងសមត្ថភាពស្នូល និងក្រុមសីលធម៌ឆ្មបដែលកំណត់ដោយគណៈឆ្មបកម្ពុជា។

**ខ. ស្តង់ដារនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត**

ឆ្មបជនជាតិខ្មែរនិងបរទេសត្រូវ៖

- ទទួលបាននូវការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តយ៉ាងតិចបំផុត៤០ម៉ោងក្នុងរយៈពេល១ឆ្នាំឬ១២០ម៉ោងក្នុងរយៈពេលបីឆ្នាំដែលការសិក្សានោះទាក់ទងនឹងការងារដែលខ្លួនកំពុងអនុវត្តន៍។
- កត់ត្រានូវកំណត់ហេតុនៃការសិក្សារបស់ខ្លួន។
- បំពេញពាក្យសុំចុះបញ្ជីឡើងវិញនិងប្រកាសថាខ្លួនបានបំពេញតាមស្តង់ដារនៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។
- ឆ្លើយតបតាមសំណើរបស់គណៈឆ្មបកម្ពុជាក្នុងការធ្វើសវនកម្មលើការបំពេញតាមស្តង់ដារនិងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។

ស្តង់ដារនៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តគឺជាស្តង់ដារដែលបង្កើតឡើងដោយគណៈឆ្មបកម្ពុជាដែលឆ្មបទាំងអស់ត្រូវបំពេញដើម្បីខ្លួនអាចចុះបញ្ជីឡើងវិញ។ ឆ្មបអាចទទួលបានការចុះបញ្ជីឡើងវិញលុះត្រាក្រុមប្រឹក្សាគណៈឆ្មបរាជធានី-ខេត្តបានទទួលនូវពាក្យសុំចុះបញ្ជីឡើងវិញរបស់ឆ្មប។

ឆ្លុបដែលបានចុះបញ្ជីទាំងអស់លើកលែងឆ្លុបមិនមានជំនាញគ្លីនិកត្រូវគោរពតាមស្តង់ដារនៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍវិជ្ជាជីវៈបន្ត។ ទោះបីជាឆ្លុបមិនមានជំនាញគ្លីនិកត្រូវបានលើកលែង ប៉ុន្តែគណៈឆ្លុបកម្ពុជាលើកទឹកចិត្តឆ្លុបឲ្យទទួលបានការបណ្តុះបណ្តាលបន្តដែលទាក់ទងនឹងការងាររបស់ខ្លួន។

**តើឆ្លុបអាចបំពេញតាមស្តង់ដារនៃការអភិវឌ្ឍវិជ្ជាជីវៈបន្តយ៉ាងដូចម្តេច?**

ឆ្លុបអាចអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ខ្លួនតាមមធ្យោបាយផ្សេងៗ និងមិនចំណាយថវិកា និងមិនចាំបាច់មានការអនុម័តពីគណៈឆ្លុបកម្ពុជាលើកំណត់ត្រាសកម្មភាពអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ខ្លួនឡើយ។

ស្ថាប័នជាច្រើនដែលផ្តល់ការបណ្តុះបណ្តាលផ្នែកសុខភាពមាតានិងទារករួមមាន៖

- ក្រសួងសុខាភិបាល
- សមាគមឆ្លុបកម្ពុជា
- មន្ទីរពេទ្យ
- សាលាបណ្តុះបណ្តាល
- អង្គការក្រៅរដ្ឋាភិបាល

ឧទាហរណ៍នៃសកម្មភាពសិក្សារួមមាន៖

វគ្គបណ្តុះបណ្តាលឬសិក្ខាសាលាដែលរៀបចំដោយក្រសួងសុខាភិបាល ការរៀនតាមអ៊ិនធឺណែត សិក្ខាសាលា វគ្គបណ្តុះបណ្តាលផ្លូវការ និងក្រៅផ្លូវការនៅកន្លែងគ្លីនិករបស់ខ្លួន កិច្ចប្រជុំគ្លីនិក ការស្រាវជ្រាវ ការចូលរួមធ្វើសវនកម្មគ្លីនិក កិច្ចប្រជុំក្រុមសម្ព័ន្ធឆ្លុប (MCAT) រំលឹកទ្រឹស្តី(ការស្វែងរកភស្តុតាងថ្មី) វគ្គបង្រៀនផ្ទាល់លើការងារ និងធ្វើបទបង្ហាញក្នុងសិក្ខាសាលាឬវគ្គបណ្តុះបណ្តាល។ ការអភិវឌ្ឍវិជ្ជាជីវៈបន្តត្រូវតែពាក់ព័ន្ធនឹងការងារដែលឆ្លុបកំពុងអនុវត្តសំរាប់ហើយការសិក្សានេះនឹងអាចជួយឆ្លុបផ្តល់ការថែទាំប្រកបដោយគុណភាព។

**ប្រសិនបើអ្នកមិនអាចបំពេញតាមស្តង់ដារនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនោះ**

ឆ្លុះបញ្ចាំងចុះបញ្ជីឡើងវិញបានទេប្រសិនបើខ្លួនមិនអាចបំពេញតាមស្តង់ដារនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះ។

**៨. កំណត់ត្រាផ្ទាល់ខ្លួន**

កំណត់ត្រាផ្ទាល់ខ្លួនគឺជាកំណត់ត្រាសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់អ្នក។ ឆ្លុះបញ្ជីទទួលខុសត្រូវលើការបំពេញទម្រង់នៃកំណត់ត្រានៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនិងរក្សាទុកដោយខ្លួនឯង។

**៩. ការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តអាចធ្វើឡើងនៅ៖**

- សម្រាប់អ្នកបំពេញការងារមានប្រាក់បៀវត្ស៖កន្លែងការងាររបស់ខ្លួនសម្រាប់វិស័យសាធារណៈ មានដូចជា៖មន្ទីរសុខាភិបាល ស្រុកប្រតិបត្តិ មន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ សម្រាប់វិស័យឯកជនមានដូចជា៖គ្លីនិក មន្ទីរពេទ្យ ឬអង្គការរបស់ខ្លួន។
- បម្រើការងារដែលគ្មានប្រាក់បៀវត្ស៖មានដូចជា៖ការងារស្ម័គ្រចិត្តសម្រាប់អង្គការសប្បុរសធម៌ ឬ ក្នុងអំឡុងពេលសម្រាកពីការងារដូចជា៖ សម្រាកមាតុភាព ឬក្នុងអំឡុងពេលរង់ចាំការតែងតាំងតួនាទីនៅក្នុងវិស័យសាធារណៈ។

**១០. គោលការណ៍ណែនាំសម្រាប់កត់ត្រាសកម្មភាពសិក្សាក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត**

ឆ្លុះបញ្ជី ៖

- ប្រើប្រាស់ឧបសម្ព័ន្ធទី១សម្រាប់កត់ត្រាសកម្មភាពសិក្សាក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងទាក់ទងទៅនឹងការងាររបស់អ្នក។
- ប្រើប្រាស់ឧបសម្ព័ន្ធទី១ដើម្បីកត់ត្រារាល់សកម្មភាពសិក្សានីមួយៗ ឬដាក់ជាក្រុមនូវសកម្មភាពសិក្សាដែលប្រហាក់ប្រហែលគ្នាដូចជា វគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា។
- ប្រើប្រាស់ឧបសម្ព័ន្ធទី១ក្នុងការកត់ត្រានូវសកម្មភាពសិក្សារបស់អ្នក និងចងក្រងជាកំណត់ត្រាសុពលភាពនៃការអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។
- រក្សាទុកឧបសម្ព័ន្ធទី១នេះក្នុងក្រណាមួយសម្រាប់រយៈពេល៣ឆ្នាំសម្រាប់ការចុះបញ្ជីឡើងវិញ។

ឆ្លុះអាចទទួលបានឧបសម្ព័ន្ធទី១នេះពីគេហទំព័ររបស់គណៈធួបកម្ពុជា ឬទំនាក់ទំនងគណៈ  
ធួបកម្ពុជាតាមអ៊ីមែល [info.cmccambodia@gmail.com](mailto:info.cmccambodia@gmail.com) ឬ តាមទូរស័ព្ទលេខ ០២៣ ៩៩៦ ៣៨៣  
ឬទំនាក់ទំនងការិយាល័យក្រុមប្រឹក្សាគណៈធួបរាជធានី-ខេត្តរបស់ខ្លួន។

**១១. ឯកសារយោង:**

- ១. ព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈធួបកម្ពុជា លេខនស/រកត/០៩០៦/៣៨៩
- ២. អនុក្រឹត្យស្តីពីក្រមសីលធម៌ធួប លេខ២៤ អនក្រ.បក ប្រការ៥ (៦)
- ៣. ស្តង់ដារនៃការចុះបញ្ជីឡើងវិញ និងលក្ខខណ្ឌតម្រូវក្នុងការអភិវឌ្ឍន៍វិជ្ជាជីវៈបន្តសម្រាប់ធួបក្នុង  
ព្រះរាជាណាចក្រកម្ពុជា
- ៤. គណៈគិលានុបដ្ឋាកសឹង្ហបូរី [www.healthprofessionals.gov.sg](http://www.healthprofessionals.gov.sg)
- ៥. គណៈគិលានុបដ្ឋាក-ធួបថៃ ឡង់:មជ្ឈមណ្ឌលបណ្តុះបណ្តាលបន្ត  
[www.ccne.or.th/download/sec\\_license.html](http://www.ccne.or.th/download/sec_license.html)
- ៦. គណៈធួបណ្ឌវែលស៊ីឡង់:កម្មវិធីផ្តល់វិញ្ញាបនប័ត្រឡើងវិញ  
[www.midwiferycouncil.health.nz/recertification-elective-education/](http://www.midwiferycouncil.health.nz/recertification-elective-education/)
- ៧. គណៈគិលានុបដ្ឋាក-ធួបអូស្ត្រាលី:ស្តង់ដារនៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត  
[www.nursingmidwiferyboard.gov.au](http://www.nursingmidwiferyboard.gov.au)



**ឧបសម្ព័ន្ធទី១**

**គណៈឆ្មបកម្មជា**

ទម្រង់កត់ត្រាសកម្មភាពអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ឆ្មប

**រយៈពេលនៃការអភិវឌ្ឍវិជ្ជាជីវៈបន្ត**

ចាប់ពីថ្ងៃទី.....ខែ.....ឆ្នាំ.....រហូតដល់ថ្ងៃទី .....ខែ.....ឆ្នាំ.....

ចំនួនម៉ោងដែលបានសិក្សា

.....

**ទីកន្លែងបំរើការងារ**

សូមបញ្ជាក់ឈ្មោះទីកន្លែងបំរើការងារ.....

សូមពិពណ៌នាដោយសង្ខេបពីតួនាទីរបស់អ្នក

.....

.....

**ប្រភេទនៃការសិក្សា**

កាលបរិច្ឆេទៈថ្ងៃទី.....ខែ.....ឆ្នាំ.....

សូមពិពណ៌នាដោយសង្ខេបពីឈ្មោះនៃវគ្គសិក្សាឬបណ្តុះបណ្តាលឬការចុះអភិបាលផ្នែកគ្លីនិក

.....

.....

**ពិពណ៌នាពីសកម្មភាពសិក្សា**

សូមបញ្ជាក់ពីខ្លឹមសារនៃវគ្គសិក្សាឬបណ្តុះបណ្តាលនេះ

.....

.....

សូមបញ្ជាក់ពីមូលហេតុនៃការចូលរួមវគ្គសិក្សាឬបណ្តុះបណ្តាលនេះ

.....

.....

សូមបញ្ជាក់ពីទីកន្លែងនៃវគ្គសិក្សាឬបណ្តុះបណ្តាលនេះ

.....

.....

**ពិពណ៌នាពីសកម្មភាពសិក្សា(ត)**

សូមបញ្ជាក់ពីអ្វីដែលអ្នកចង់ទទួលបានពីវគ្គសិក្សាឬបណ្តុះបណ្តាលនេះ

.....  
.....

សូមបញ្ជាក់ពីសកម្មភាពឬដំណើរការនៃវគ្គសិក្សាឬបណ្តុះបណ្តាលនេះ

.....  
.....

**លទ្ធផលនៃសកម្មភាពសិក្សា**

តើសកម្មភាពសិក្សានេះមានទំនាក់ទំនងយ៉ាងដូចម្តេចជាមួយនឹងការងាររបស់អ្នក?

.....  
.....

ចូររៀបរាប់លម្អិតថាតើការសិក្សានេះមានផលប្រយោជន៍អ្វីខ្លះដល់ការអនុវត្តការងារបច្ចុប្បន្ន?

.....  
.....

ចូររៀបរាប់លម្អិតថាតើការសិក្សានេះធ្វើឲ្យគុណភាពនៃការផ្តល់សេវាធូបរបស់អ្នកប្រសើរឡើងយ៉ាងណា?

.....  
.....  
.....

អ្នកអាចបន្ថែមចំនួនទំព័រប្រសិនបើចាំបាច់ ក្នុងការកត់ត្រាសកម្មភាពរៀនសូត្ររបស់អ្នក និងរក្សាទុក  
ឧបសម្ព័ន្ធនេះក្នុងក្រណាត់ដែលមានឈ្មោះរបស់អ្នក។